



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយ សមាគមអាដហុក និងអង្គការដៃគូអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព ក្នុងឃុំសង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៧ នាក់ (២៣% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំចាន់មូល ស្រុកមេមត់ ខេត្តកំពង់ចាម	
១- បណ្តាញអគ្គិសនី	<ul style="list-style-type: none"> សុំត បណ្តាញភ្លើងអគ្គិសនីរដ្ឋ ពីទីរួមស្រុកមេមត់ មកឃុំចាន់មូល ឬតពីប្រទេសវៀតណាមតាមច្រកឃុំចាន់មូល គិតតម្លៃត្រឹម ៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យបានរួចរាល់នៅឆ្នាំ២០១៣។
២- ការជួសជុលផ្លូវលំ	<ul style="list-style-type: none"> សុំជួសជុលផ្លូវលំមួយខ្សែប្រវែង ៤២០០ ម៉ែត្រ ពីភូមិចាន់មូល ទៅភូមិស្រែតានងខាងលិច ឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១២។ សុំជួសជុលផ្លូវលំមួយខ្សែប្រវែង ១២៥០ម៉ែត្រ ក្នុងភូមិធ្លក ឱ្យបានរួចរាល់នៅឆ្នាំ២០១៣។ សុំជួសជុលផ្លូវលំមួយខ្សែប្រវែង ២២៣៥ ម៉ែត្រ ពីភូមិតាកែវ ទៅដល់ប៉ុស្តិ៍ ស្ទឹងរលឹង ចាប់ផ្តើមពីឆ្នាំ

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។

២០១១ រហូតដល់ ឆ្នាំ ២០១៣។

៣-ការសាងសង់សាលាយុវ័យ/មត្តេយ្យ និងហេដ្ឋារចនាសម្រួលទៀត

- សុំសាងសង់សាលាយុវ័យមួយខ្នង ស្ថិតកន្លែងសាលាយុវ័យចាស់ ក្នុងភូមិស្រែតានឯខាងលិច សាងសង់ឱ្យចប់សព្វគ្រប់ក្នុងឆ្នាំ២០១៣។
- សុំសាងសង់សាលាមត្តេយ្យមួយខ្នង មានបីបន្ទប់ ស្ថិតនៅភូមិស្តុំផ្អែម ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ បញ្ចប់២០១៣។
- សុំចាក់ដីគ្រឹះវិហារវត្តស្រែតានឯ ចំនួន៥០០ឡាន ឱ្យរួចរាល់នៅចុងឆ្នាំ២០១១នេះ។
- សុំសាងសង់បង្គន់អនាម័យ ចាក់ទឹក ចំនួនប្រាំគ្រួសារមួយបង្គន់ ដែលមានទំហំ៣គុណ និង៤ម៉ែត្រ មានពីបន្ទប់(បន្ទប់ទឹក និងបង្គន់) ដាក់មុនកាត់ទំហំមួយម៉ែត្រចំនួន១៦កងទូទាំងឃុំចាន់មូល សុំឱ្យធ្វើរួចនៅឆ្នាំ២០១២។

៤-វគ្គបណ្តុះបណ្តាល

- សុំបើកវគ្គបណ្តុះបណ្តាលស្តីពី អំពើហិង្សាក្នុងគ្រួសារចំនួន០២វគ្គក្នុងមួយឆ្នាំ ទូទាំងឃុំចាន់មូល ចាប់ផ្តើមពីឆ្នាំ២០១១នេះតទៅ។
- សុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយ ១២ដង ក្នុងមួយឆ្នាំ នៅគ្រប់ភូមិទូទាំងឃុំ ចាប់ពីឆ្នាំ២០១១នេះតទៅ។

៥-ការស្តារ និងជួសជុលប្រឡាយទឹក និងអណ្តូងស្នប់

- សុំស្តារ និងជួសជុលប្រឡាយចំនួនពីរខ្សែ មួយខ្សែក្នុងភូមិចាន់មូលប្រវែង១៣៦០ម៉ែត្រ និងមួយខ្សែទៀតនៅភូមិស្តុំ ប្រវែង៥០០ម៉ែត្រ ឱ្យរួចរាល់នៅឆ្នាំ២០១២ខាងមុខនេះ។
- សុំដឹកអណ្តូងស្នប់ថ្មី(ទឹកស្អាត)ក្នុងមួយភូមិ ចំនួនបីអណ្តូង ទូទាំងឃុំ ចាប់ផ្តើមពីឆ្នាំ២០១១នេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។ លោក **ប្រាក់ សុគន្ធ** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ចំពោះតម្រូវការអាទិភាពទាំង៥ ថា « ដើម្បីឆ្លើយតបទៅនឹងលទ្ធផលថ្ងៃនេះ យើងខ្ញុំ ឬថ្នាក់ដឹកនាំទាំងអស់ សូមប្តេជ្ញាអនុវត្តនូវរាល់តម្រូវការទាំងនេះ ឱ្យមានប្រសិទ្ធិភាពជាងមុន»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង ហឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 011